



សេចក្តីប្រកាសព័ត៌មាន

ស្តីពី

លទ្ធផលសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

ដោយមានការគាំទ្រពីគណៈកម្មាធិការខុមហ្វ្រែល សហការជាមួយនិង សមាគមន៍អាដហុក បានរៀបចំសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតមួយស្តីពីការកំណត់តម្រូវការជាអាទិភាពក្នុងឃុំ សង្កាត់ដាច់ស្រយាល ដែលធ្វើឡើងនៅឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១១។ មានអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៥៦នាក់ (៣៧% ជាស្រ្តី) ពីគ្រប់ភូមិក្នុងឃុំ ដែលរួមមាន តំណាងសហគមន៍ តំណាងគណបក្សនយោបាយប្រចាំឃុំ សមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ អង្គការមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងឃុំបានចូលរួមពិភាក្សានៅក្នុងសិក្ខាសាលានេះ។

ប្រជាពលរដ្ឋដែលចូលរួមសិក្ខាសាលាស្ទើរតែ ១០០% បានបោះឆ្នោតគាំទ្រតម្រូវការជាអាទិភាពទាំង៥ នៅក្នុងឃុំ ដែលស្នើឱ្យក្រុមប្រឹក្សាឃុំបច្ចុប្បន្នយកចិត្តទុកដាក់ដោះស្រាយ និង/ឬ គណបក្សនយោបាយទទួលយកដើម្បីដាក់បញ្ចូលទៅក្នុង កម្មវិធីនយោបាយរបស់ខ្លួនក្នុងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ។

តម្រូវការជាអាទិភាពទាំង៥ ក្នុងឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

១. ការសាងសង់ផ្លូវលំ ស្ពាន និងជាក់លុ

- ១.១ ស្នើសុំកសាងផ្លូវលំថ្មីមួយខ្សែក្រាលគ្រួសក្រហម ពីភូមិលំទងថ្មី ទៅភូមិចារ និងភូមិរហាល មានប្រវែង ៤៧គីឡូម៉ែត្រ ទទឹង៥ម៉ែត្រ បាត៧ម៉ែត្រ កំពស់០,៨ម៉ែត្រ។ និងធ្វើស្ពានថ្មចាក់បេតុងចំនួន ១៣កន្លែងដោយ
- ស្ពានទី១ នៅចំណុចស្រឡៅស្រោងប្រើប្រាស់បានគ្រប់ភូមិទូទាំងឃុំ (មាន១០ភូមិ) ដែលមានប្រវែង ១០០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្ពស់៤ម៉ែត្រ បាត៨ម៉ែត្រ ។
 - ស្ពានទី២ នៅចំណុចភូមិលំទងចាស់ មានបណ្តោយ៥០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្ពស់៤ម៉ែត្រ បាត៨ម៉ែត្រ។
 - ស្ពានទី៣ នៅចំណុចភូមិលំទងថ្មី បណ្តោយ២០ម៉ែត្រ កម្ពស់៤ម៉ែត្រ ទទឹង៥ម៉ែត្រ បាត៧ម៉ែត្រ។
 - ស្ពានទី៤ នៅចំណុចភូមិអូរគគីក្រោម ស្ពានទី៥ នៅចំណុចស្រែតឹក ស្ពានទី៦ នៅចំណុចស្រែតឿន ស្ពានទី៧ នៅចំណុចអូរលំទងធំ ស្ពានទី៨ នៅចំណុចអូរត្រប់ ស្ពានទី៩ នៅចំណុចអូរលាងសេះ ស្ពានទី១០ នៅចំណុចអូរសុភី ស្ពានទី១១ នៅចំណុចអូរស្វាយ ស្ពានទី១២ នៅចំណុចស្រែរហាល ស្ពានទី ១៣ នៅចំណុចភូមិសំព័រ មានស្តង់ដារដូចគ្នាគឺ បណ្តោយ២០ម៉ែត្រ ទទឹង៥ម៉ែត្រកម្ពស់៤ម៉ែត្រ បាត៧ម៉ែត្រ។

ទីស្នាក់ការកណ្តាល ៖ ផ្ទះលេខ ១៣៨ ផ្លូវ ១២២ សង្កាត់ ទឹកល្អក់ ១ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

Central Office : #138, Street. 122, TeukLaak I, TuolKork, Phnom Penh, CAMBODIA.

P.O. Box1145, Phone : (855) 23 884 150 Fax: (855) 23 885 745 E-mail : comfrel@online.com.kh Website: www.comfrel.org

Vision : A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.

ទស្សនៈវិស័យ ៖ ដើម្បីឱ្យការបោះឆ្នោតមានគុណភាព ដែលប្រកបដោយប្រជាធិបតេយ្យ ត្រូវបានលើកកម្ពស់។

- ព្រមទាំងស្នើសុំដាក់ល្មើចំនួន ១៧កន្លែង: ក្នុង១កន្លែងល្មើ ១២កង់មុខ៨គីក បណ្តោយ១ម៉ែត្រ **ល្មើទី១** ដាក់ត្រង់ចំណុចភូមិលំទងថ្មី **ល្មើទី២**ដាក់ត្រង់ចំណុចដើមភូមិអូរគគីក្រោម **ល្មើទី៣-ទី៤**ដាក់ត្រង់ចំណុចភូមិស្រែតៀន **ល្មើទី៥** ដាក់ត្រង់ចំណុចផ្នែកកោង **ល្មើទី៦-ទី៧** ដាក់ត្រង់ចំណុចក្រាញ់ក្រហម **ល្មើទី៨** ដាក់ត្រង់ចំណុចស្រះស្វីអា **ល្មើទី៩** ដាក់ត្រង់ចំណុចភូមិរហាលចារ **ល្មើទី១០-១១** ដាក់ត្រង់ចំណុចប្រឡោះពាក់កណ្តាលសង់ខាងស្ពានរហាល **ល្មើទី១២-១៣** ដាក់ត្រង់ចំណុចពីស្វីអាទៅភូមិចារ **ល្មើទី១៤-១៥** ដាក់ត្រង់ចំណុចកណ្តាលភូមិ និងចុងភូមិអូរគគីក្រោម **ល្មើទី១៦** ដាក់ត្រង់ចំណុចវាលខ្សាច់ភូមិអូរគគីក្រោម **ល្មើទី១៧** ដាក់ត្រង់ចំណុចហូសភូមិវាលវែង។ (បញ្ជាក់ផ្លូវនេះសហគមន៍ប្រជាពលរដ្ឋបានព្រមព្រៀងគ្នាដាក់ទុនចូលរួមក្នុង១គ្រួសារស្រូវ១០០គីឡូក្រាម)។ សំណើខាងលើនេះសូមចាប់ផ្តើមពីខែមករាឆ្នាំ២០១២ បញ្ចប់នៅខែមករាឆ្នាំ២០១៥។

១.២ ស្នើសុំកសាងផ្លូវលំចំនួន៧ខ្សែ ក្រាលគ្រួសក្រហម៖

- **ខ្សែទី១** ប្រវែង៥០០ម៉ែត្រ ទទឹង៥ម៉ែត្រ បាត៧ម៉ែត្រ កម្ពស់០.៦ម៉ែត្រ ពីដើមភូមិអូរគគីកណ្តាល ទៅភូមិដល់ចុងភូមិ ដែលមានប្រជាពលរដ្ឋឆ្លងកាត់ចំនួន៤ភូមិ ១ភូមិព្រលាន ២ភូមិអូរជញ្ជៀន ៣ភូមិរំចេក ៤ភូមិដីថ្មី។ **ខ្សែទី២** ប្រវែង៦០០០ម៉ែត្រ បាត៦ម៉ែត្រ ខ្ពង់៤ម៉ែត្រ កម្ពស់០,៥ម៉ែត្រ និង**ខ្សែទី៣** ប្រវែង២៥០០ម៉ែត្រ បាត៧ម៉ែត្រ ខ្ពង់៥ម៉ែត្រ កម្ពស់០.៨ម៉ែត្រ ពីភូមិអូរគគីកណ្តាលទៅដល់ភូមិស្រឡៅស្រោង។ សូមចាប់ផ្តើមពីឆ្នាំ២០១២ បញ្ចប់នៅឆ្នាំ២០១៣។
- **ខ្សែទី៤** ក្នុងភូមិអូរគគីលើ ប្រវែង៣០០០ម៉ែត្រ បាត៧ម៉ែត្រ ខ្ពង់៥ម៉ែត្រ កម្ពស់០.៨ម៉ែត្រ ពីដើមភូមិទៅដល់ចុងភូមិ និងស្ពានថ្ម៣កន្លែង **ស្ពានទី១** នៅចំណុចចេញពីភូមិអូរគគីកណ្តាល ប្រវែង១០០ម៉ែត្រ កម្ពស់៤ម៉ែត្រ ទទឹង៦ម៉ែត្រ បាត៨ម៉ែត្រ **ស្ពានទី២** នៅចំណុចកណ្តាលភូមិអូរគគីក្រោម ដោយស្ពាននេះប្រជាពលរដ្ឋឆ្លងកាត់ចំនួន៤ភូមិ ១ភូមិអូរគគីក្រោម ២ភូមិលំទងចាស់ ៣ភូមិរហាល ៤ភូមិចារ ប្រវែង២០ម៉ែត្រ កម្ពស់៥ម៉ែត្រ ទទឹង៦ម៉ែត្រ បាត៨ម៉ែត្រ **ស្ពានទី៣** នៅចំណុចភូមិអូរគគីលើ បណ្តោយ៨ម៉ែត្រ ទទឹង៥ម៉ែត្រ កំពស់២.៥ម៉ែត្រ បាត៧ម៉ែត្រ។ សូមចាប់ផ្តើមពីឆ្នាំ២០១២ បញ្ចប់នៅឆ្នាំ២០១៤។
- **ខ្សែទី៥** ពីភូមិលំទងចាស់ទៅភូមិរហាល និង ភូមិចារ ប្រវែង៣៨គីឡូម៉ែត្រ បាត៧ម៉ែត្រ ខ្ពង់៥ម៉ែត្រ កម្ពស់១ម៉ែត្រ និងសូមចាប់ផ្តើមពីឆ្នាំ២០១២ បញ្ចប់នៅឆ្នាំ២០១៥។
- **ខ្សែទី៦** ពីភូមិអូរគគីក្រោម តភ្ជាប់ទៅភូមិលំទងចាស់ ប្រវែង១០គីឡូម៉ែត្រ បាត៧ម៉ែត្រ ខ្ពង់៥ម៉ែត្រ កម្ពស់១ម៉ែត្រ ។ សូមចាប់ផ្តើមពីឆ្នាំ២០១២ បញ្ចប់នៅឆ្នាំ២០១៤។
- **ខ្សែទី៧** ពីភូមិអូរគគីកណ្តាល ទៅភូមិអូរលង់ និង ភូមិរំចេក ប្រវែង៥គីឡូម៉ែត្រ បាត៧ម៉ែត្រ ខ្ពង់៥ម៉ែត្រ កម្ពស់១ម៉ែត្រ ។ សូមចាប់ផ្តើមពីឆ្នាំ២០១២ បញ្ចប់នៅឆ្នាំ២០១៣។

២. ការស្នើសុំសាងសង់បង្គន់ ប៉ុស្ដិ៍សុខភាព និងបើកវគ្គបណ្តុះបណ្តាល

- ស្នើសុំបង្គន់អនាម័យសម្រាប់ទូទាំងឃុំលំទង ចំនួន៧៥០បង្គន់ និង មុងជ្រលក់ថ្នាំ ចំនួន១៥០០មុង ដោយចែកទៅតាមស្ថិតិនៅក្នុងភូមិ។ ព្រមទាំងស្នើសុំប៉ុស្ដិ៍សុខភាពចំនួន១ខ្នង ធ្វើនៅភូមិលំទងចាស់ ឃុំ លំទង ដែលមានប្រវែង៨ម៉ែត្រ ទទឹង៦ម៉ែត្រ កម្ពស់៥ម៉ែត្រ ធ្វើអំពីថ្មប្រក់ស៊ុបពោរ។ សូមចាប់ផ្តើមពីឆ្នាំ ២០១២ បញ្ចប់នៅខែធ្នូឆ្នាំ២០១៣។
- ស្នើសុំវគ្គបណ្តុះបណ្តាលផ្នែកសុខភាពចំនួន៤វគ្គ ក្នុង១ឆ្នាំ ចាប់ពីឆ្នាំ២០១២បញ្ចប់ នៅខែធ្នូឆ្នាំ២០១២ ក្នុង១វគ្គ ៣០នាក់។ វគ្គទី១នៅភូមិលំទង វគ្គទី២ នៅភូមិអូរគគីកណ្តាល វគ្គទី៣ នៅភូមិអូរគគីក្រោម វគ្គទី ៤នៅភូមិអូរគគីលើ។

៣. ការសាងសង់ទំនប់ និងស្រះទឹក

- ស្នើសុំទំនប់បង្ហូរទឹក នៅភូមិអូរគគីលើ ប្រវែង៥០ម៉ែត្រ កំពស់៤ម៉ែត្រ បាត២០ម៉ែត្រ ខ្នងលើ៦ម៉ែត្រ។ ដោយសូមចាប់ផ្តើមពីឆ្នាំ២០១២ បញ្ចប់នៅឆ្នាំ២០១៣។
- ស្នើសុំទំនប់បង្ហូរទឹក នៅភូមិគោគសំព័រ ប្រវែង៣៥០០ម៉ែត្រ កំពស់៣ម៉ែត្រ បាត១៧ម៉ែត្រ ខ្នងលើ៥ ម៉ែត្រ។ និងជួសជុលទំនប់ទឹកចាស់ នៅភូមិគោគសំព័រ ប្រវែង៦គីឡូម៉ែត្រ បាត៨ម៉ែត្រ ខ្នងលើ៥ម៉ែត្រ កម្ពស់២.៥ម៉ែត្រ ។ ព្រមទាំងស្នើសុំស្រះទឹកចំនួន២កន្លែង នៅភូមិគោគសំព័រ និងភូមិអូរគគីលើ មាន បណ្តោយ៥០ម៉ែត្រ ទទឹង៥០ម៉ែត្រ ជម្រៅ៥ម៉ែត្រ។ ដោយសូមចាប់ផ្តើមពីឆ្នាំ២០១២ បញ្ចប់នៅឆ្នាំ ២០១៣។

៤. ការស្នើសុំលើផ្នែកកសិកម្ម

- ស្នើសុំពង្រីកដីស្រែបន្ថែមទូទាំងឃុំ ចំនួន២០០០ហិកតា ដីប្រជាពលរដ្ឋមានស្រាប់តែខ្វះសំភារៈសំរាប់ ភ្ជួរហែកបន្ត និងស្នើសុំគោយន្តចំនួន៣គៀងក្នុង១ភូមិ ក្នុងឃុំទាំងមូល។ ដោយសូមចាប់ផ្តើមពីឆ្នាំ២០១២ បញ្ចប់នៅឆ្នាំ២០១៤។
- ស្នើសុំវគ្គបណ្តុះបណ្តាលបច្ចេកទេស ពីរបៀបធ្វើដីធម្មជាតិ ជីអ៊ុអិម ចំនួន២វគ្គ ក្នុង១ឆ្នាំទូទាំងឃុំ ដោយ ក្នុង១វគ្គ ២នាក់ក្នុង១ភូមិ និងជួយផ្តល់ពូជស្រូវល្អៗ។ សូមចាប់ផ្តើមពីឆ្នាំ២០១២ បញ្ចប់នៅឆ្នាំ២០១៣។
- ស្នើសុំជួយជីកស្រះចិញ្ចឹមត្រីលក្ខណៈគ្រួសារចំនួន២០កន្លែងក្នុង១ភូមិ គឺនៅភូមិអូរគគីក្រោម ភូមិអូរគគីក ណ្តាល ភូមិលំទងចាស់ ភូមិលំទងថ្មី។ ដោយស្រះនីមួយៗមានបណ្តោយ១៥ម៉ែត្រ ទទឹង១០ម៉ែត្រ ជម្រៅ ៤,៥ម៉ែត្រ។ សូមចាប់ផ្តើមពីឆ្នាំ២០១២ បញ្ចប់នៅឆ្នាំ២០១៣។

៥. ការស្នើសុំសាងសង់សាលា គ្រូបង្រៀន និងបើកវគ្គបណ្តុះបណ្តាល

- ស្នើសុំសាងសង់សាលាមត្តេយ្យចំនួន៥ខ្នង ធ្វើអំពីថ្មប្រក់ស៊ុបពោរ ដែលមានបណ្តោយ៨ម៉ែត្រ ទទឹង៦ ម៉ែត្រ កម្ពស់៥ម៉ែត្រ នៅភូមិលំទងថ្មី ភូមិគោគសំព័រ ភូមិចារ ភូមិហាល ភូមិទួលទ្រាស។ សូមចាប់ផ្តើមពី

ឆ្នាំ២០១២ បញ្ចប់នៅឆ្នាំ២០១៤។

- ស្នើសុំវគ្គបណ្តុះបណ្តាលលុបបំបាត់អំពើហឹង្សាក្នុងគ្រួសារ ការជួញដូរស្ត្រី និងកុមារ ការចំណាកស្រុក ការជួញដូរកំលាំងពលកម្ម និងជួញដូរផ្លូវភេទ ចំនួន១២វគ្គ ក្នុង១វគ្គ៣០នាក់។ សូមចាប់ផ្តើមពីឆ្នាំ២០១២ បញ្ចប់នៅឆ្នាំ២០១៥។
- ស្នើសុំគ្រូបង្រៀនចំនួន៤នាក់ សំរាប់បង្រៀននៅសាលាភូមិលំទងចាស់ ឃុំលំទង។ សូមស្នើសុំឲ្យបាន នៅឆ្នាំ២០១២នេះ។

មុនពេលបញ្ចប់សិក្ខាសាលាមានកម្មវិធីប្រគល់របាយការណ៍ពីតម្រូវការអាទិភាពដល់អ្នកដឹកនាំ គណបក្សនយោបាយប្រចាំឃុំ និងក្រុមប្រឹក្សាឃុំ។

លោក ញ៉ែប នាវ ជាជំទប់ទី២ និងជាតំណាងគណបក្សសមរង្ស៊ីប្រចាំឃុំលំទង បានមានប្រសាសន៍ ថា «លោកនឹងខិតខំប្រឹងប្រែងជួយរកអង្គការដៃគូផ្នែកអភិវឌ្ឍន៍ ដើម្បីជួយអភិវឌ្ឍន៍ជូនតាមតម្រូវការរបស់ ប្រជាពលរដ្ឋ តែលទ្ធផលបាន ឬ មិនបានយ៉ាងណានោះ លោកមិនហ៊ានសន្យាចំពោះប្រជាពលរដ្ឋទេ»។

លោក ប៊ូ ភា ជាជំទប់ទី១ និង ជាតំណាងគណបក្សប្រជាជន ប្រចាំឃុំលំទង បានមានប្រសាសន៍ថា «តម្រូវការរបស់ប្រជាពលរដ្ឋមានច្រើន តែថវិការបស់មានកំណត់ មិនអាចឆ្លើយតបតាមតម្រូវការជូនប្រជា ពលរដ្ឋទាំងអស់បានទេ តែលោកនឹងខិតខំជួយឲ្យអស់ពីលទ្ធភាព ព្រោះតម្រូវការខ្លះមានក្នុងគម្រោងរួច ហើយ»។

សិក្ខាសាលានេះមានគោលបំណងឱ្យម្ចាស់ឆ្នោតនៅតំបន់ដាច់ស្រយាលទទួលបាន៖

១. ការយល់ដឹងអំពីសិទ្ធិតួនាទី និងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោតក្នុងការស្វែងយល់ពីតម្រូវការអាទិ ភាពក្នុងការអភិវឌ្ឍន៍មូលដ្ឋាន។
២. ផ្តល់ឱកាសឱ្យម្ចាស់ឆ្នោតចូលរួម ដដែកពិភាក្សា ដើម្បីកំណត់តម្រូវការអាទិភាពក្នុងឃុំសង្កាត់ របស់ខ្លួន។
៣. តម្រូវការអាទិភាពក្នុងឃុំ សង្កាត់ ដាច់ស្រយាលនឹងត្រូវបានចងក្រងជារបាយការណ៍ដែលអាច ឱ្យសិក្ខាកាមងាយចងចាំដើម្បីចូលរួមតាមដានដម្រុញការអនុវត្តន៍របស់ក្រុមប្រឹក្សាឃុំសង្កាត់ និង ការដាក់បញ្ចូលតម្រូវការក្នុងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០១២។

សិក្ខាសាលានេះក៏បានទទួលការឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប (EU), OXFAM NOVIB, NPA និង Forum Syd

¹សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

១-លោក **ប្លង់ មឿត** (មន្ត្រីផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១២ ៤៧១ ៣២៦

២-កញ្ញា **កោត ស្រីពេជ្រ** (អ្នកស្ម័គ្រចិត្តផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០៨៩ ៨១៨ ១៧៦

បេសកកម្ម ៖ បេសកកម្មរបស់ខុមហ្វ្រែល គឺជួយបង្កើតបរិយាកាសគួរជាទីពេញចិត្ត និងមានព័ត៌មានគ្រប់គ្រាន់ ទី១/ដើម្បីឱ្យមានដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌តាមរយៈការបញ្ចុះបញ្ចូល តស៊ូមតិ ដើម្បីទទួលបាននូវក្របខ័ណ្ឌច្បាប់សមរម្យ, ការអប់រំដើម្បីផ្តល់ព័ត៌មានដល់អ្នកបោះឆ្នោត អំពីសិទ្ធិ និងសកម្មភាពចូលរួមសង្កេតការណ៍របស់ពួកគេ ដែលអាចរារាំងនូវភាពមិនប្រក្រតី ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃលើដំណើរការ បោះឆ្នោតមួយដែលមិនលំអៀង និងមិនប្រកាន់បក្សពួក ទី២/ ដើម្បីឱ្យមានអត្ថន័យនៃដំណាក់កាលក្រោយពេលបោះឆ្នោត តាមរយៈការអប់រំ និងវេទិកាសាធារណៈក្នុងគោលបំណងជំរុញលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមក្នុងកិច្ចការនយោបាយ និងការធ្វើសេចក្តីសម្រេចនានា ការតស៊ូមតិ/បញ្ចុះបញ្ចូលដើម្បីឱ្យមានការកែទម្រង់ ដំណើរការបោះឆ្នោតដែលបង្កើននូវគណនេយ្យភាព (ការទទួលខុសត្រូវ) របស់មន្ត្រីជាប់ឆ្នោត ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃមួយដែលមិនលំអៀង និងប្រកាន់បក្សពួកទៅលើការបំពេញកម្មវិធីនយោបាយ និងដំណើរការអនុវត្តន៍ការងាររបស់មន្ត្រីជាប់ឆ្នោត។

¹ No 060